

រូបថត 4x6

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លេខ _____

ចំនួន _____ អង្គ

ពាក្យស្នើសុំសេចក្តីកែប្រែ

ខ្ញុំព្រះករុណា/អាត្មាកាព.....ជា.....ស្នាក់
នៅវត្ត.....ស្ថិតនៅភូមិ.....ឃុំ/សង្កាត់.....
ស្រុក/ខណ្ឌ.....ខេត្ត/រាជធានី.....។

ទូរស័ព្ទទំនាក់ទំនងលេខ:.....អ៊ីមែល:/Facebook.....

សូមក្រាបថ្វាយបង្គំ

ព្រះភិក្ខុនី កម្ពុជានា អូ អូ អូ ព្រះប្រធានអង្គការមូលនិធិវត្តបញ្ញាជំ

កម្មវត្ថុ: សំណើសុំគម្ពីរធម៌មួយចំនួនដូចខាងក្រោម:

- | | | | | | |
|----------------------------------|------------|-------|-------------------------------|------------|-------|
| -CA038 វិនយវណ្ណនា | ចំនួន..... | ក្បាល | -CA039 ឧបករណ៍បែស្សនា | ចំនួន..... | ក្បាល |
| -CA040 ប្រជុំកាណាវា | ចំនួន..... | ក្បាល | -CA043 បាលីវេយ្យាករណ៍ | ចំនួន..... | ក្បាល |
| -CA044 កថាយនុបត្តម្ភក១ | ចំនួន..... | ក្បាល | -CA045 កថាយនុបត្តម្ភក ២ | ចំនួន..... | ក្បាល |
| -CA046 បព្វជ្ជាឧបសម្ពុទ្ធវិធី | ចំនួន..... | ក្បាល | -CA047 វិធីថ្វាយបង្គំព្រះ | ចំនួន..... | ក្បាល |
| -CA049 ភិក្ខុប្បាតិមោក្ខ | ចំនួន..... | ក្បាល | -CA050 ភិក្ខុនីបាតិមោក្ខ | ចំនួន..... | ក្បាល |
| -CA074 កម្មសាងលោកពិត | ចំនួន..... | ក្បាល | -CA075 វិជ្ជា ៨ ប្រការ | ចំនួន..... | ក្បាល |
| -CA077 ឧបាសកវណ្ណនា | ចំនួន..... | ក្បាល | -CA078 អភិធម្មត្តាធិប្បាយ | ចំនួន..... | ក្បាល |
| -CA079 សមាធិនិទ្ទេស | ចំនួន..... | ក្បាល | -CA080 ត្រៃវគ្គវិនិច្ឆ័យ | ចំនួន..... | ក្បាល |
| -CA081 អត្ថប្រទីប | ចំនួន..... | ក្បាល | -CA082 ប្បបញ្ញាជីវិត | ចំនួន..... | ក្បាល |
| -CA083 របៀបប្រែនិងសម្ពន្ធវិគ្គហៈ | ចំនួន..... | ក្បាល | -CA084 ថ្វាយបង្គំព្រះរតនត្រ័យ | ចំនួន..... | ក្បាល |
| -CA085 បករណ៍វិសេ | ចំនួន..... | ក្បាល | -CA086 សីលនិទ្ទេស | ចំនួន..... | ក្បាល |

ដើម្បីយកទៅធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមអំពីព្រះពុទ្ធសាសនា ក៏ដូចជាភាសា បាលីផង
ដែរ ។


អាស្រ័យហេតុដូចបានទូលប្រគេនសណ្តាប់ក្នុងកម្មវត្ថុខាងលើ សូមព្រះភិក្ខុនី ព្រះប្រធានអង្គការមូលនិធិវត្ត
បញ្ញាជំ ព្រះមេត្តាធ្វើធម្មទាននូវគម្ពីរធម៌ខាងលើតាមការស្នើសុំដោយព្រះទ័យអនុគ្រោះ។

សូមព្រះភិក្ខុនី ព្រះប្រធានអង្គការមូលនិធិវត្តបញ្ញាជំទទួលបាននូវព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ
សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.២៥៦.....

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខានិងត្រា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លេខ _____

ចំនួន _____ អង្គ

បញ្ជាក់ដៃទទួលគម្ពីរធម៌

ខ្ញុំព្រះករុណា/អាត្មាកាព.....ជា.....ស្នាក់នៅវត្ត
.....ស្ថិតនៅភូមិ.....ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ
.....ខេត្ត/រាជធានី.....។

ទូរស័ព្ទទំនាក់ទំនងលេខ:.....អ៊ីមែល:/Facebook.....

ពិតជាបានទទួលនូវគម្ពីរធម៌មួយចំនួនដូចខាងក្រោម៖

- | | | | | | |
|----------------------------------|------------|-------|-------------------------------|------------|-------|
| -CA038 វិនយវណ្ណនា | ចំនួន..... | ក្បាល | -CA039 ឧបករណ៍បែស្សនា | ចំនួន..... | ក្បាល |
| -CA040 ប្រជុំកាណាវា | ចំនួន..... | ក្បាល | -CA043 បាលីវេយ្យាករណ៍ | ចំនួន..... | ក្បាល |
| -CA044 កិច្ចាយនុបត្តិម្មក១ | ចំនួន..... | ក្បាល | -CA045 កិច្ចាយនុបត្តិម្មក២ | ចំនួន..... | ក្បាល |
| -CA046 បព្វជ្ជាឧបសម្បទីវិធី | ចំនួន..... | ក្បាល | -CA047 វិធីថ្វាយបង្គំព្រះ | ចំនួន..... | ក្បាល |
| -CA049 ភិក្ខុប្បាតិមោក្ខ | ចំនួន..... | ក្បាល | -CA050 ភិក្ខុនីបាតិមោក្ខ | ចំនួន..... | ក្បាល |
| -CA074 កម្មសាងលោកពិត | ចំនួន..... | ក្បាល | -CA075 វិជ្ជា ៨ ប្រការ | ចំនួន..... | ក្បាល |
| -CA077 ឧបាសកវណ្ណនា | ចំនួន..... | ក្បាល | -CA078 អភិធម្មត្ថាធិប្បាយ | ចំនួន..... | ក្បាល |
| -CA079 សមាធិនិទ្ទេស | ចំនួន..... | ក្បាល | -CA080 ត្រៃវគ្គវិនិច្ឆ័យ | ចំនួន..... | ក្បាល |
| -CA081 អត្ថប្រទីប | ចំនួន..... | ក្បាល | -CA082 ប្បបញ្ញាជីវិត | ចំនួន..... | ក្បាល |
| -CA083 របៀបប្រែនិងសម្ពន្ធវិគ្គហៈ | ចំនួន..... | ក្បាល | -CA084 ថ្វាយបង្គំព្រះរតនត្រ័យ | ចំនួន..... | ក្បាល |
| -CA085 បករណវិសេ | ចំនួន..... | ក្បាល | -CA086 សីលនិទ្ទេស | ចំនួន..... | ក្បាល |

ពីព្រះភិក្ខុនី កម្ពុជានា អូ អ៊ុហ៍ ព្រះប្រធានអង្គការមូលនិធិវត្តបញ្ញាជំប្រកដមែន ។

ថ្ងៃ.....ខែ.....ឆ្នាំ.....ព.ស.២៥៦.....
ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០.....

ហត្ថលេខា និងត្រា